



# ព្រះរាជាណាចក្រកម្ពុជា

## ជាតិ សាសនា ព្រះមហាក្សត្រ

និយ័តករគណនេយ្យនិងសវនកម្ម

លេខ...០០៥.....ន. គ. ស .ណ.ស.វ

ថ្ងៃ ចន្ទ ១៤ កើត ខែ បុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព. ស. ២៥៦៥

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២២

### សេចក្តីណែនាំ

### ស្តីពី

### សំណុំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់សហគ្រាសមិនរងសវនកម្មឯករាជ្យ

អនុលោមតាមព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម អនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងសេចក្តីជូនដំណឹងលេខ ០០២ ន.គ.ស.ស.ជ.ណ. ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្តីពីការអនុវត្តកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដោយអនុលោមតាមស្តង់ដារគណនេយ្យជាធរមានមកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) សម្រាប់សហគ្រាសមិនរងសវនកម្មឯករាជ្យ, **និយ័តករគណនេយ្យនិងសវនកម្មនៃរាជ្យសេវាហិរញ្ញវត្ថុមិនមែនធនាគារ** មានកិត្តិយសសូមណែនាំអំពីសំណុំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលសហគ្រាសត្រូវដាក់បញ្ជូនមក **ន.គ.ស.** មានដូចខាងក្រោម៖

- ក. របាយការណ៍របស់ក្រុមប្រឹក្សាភិបាលសហគ្រាស ឬ របាយការណ៍របស់ម្ចាស់សហគ្រាស
- ខ. របាយការណ៍ហិរញ្ញវត្ថុ ដែលមានសមាសធាតុដូចខាងក្រោម៖

- ១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ២. របាយការណ៍ចំណេញឬខាត និងចំណូលលម្អិតផ្សេងៗ
- ៣. របាយការណ៍បម្រែបម្រួលមូលធន
- ៤. របាយការណ៍លំហូរសាច់ប្រាក់
- ៥. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។

ដើម្បីផ្តល់ភាពងាយស្រួលដល់សហគ្រាសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ, **ន.គ.ស.** សូមផ្តល់គំរូរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលសហគ្រាស ឬ របាយការណ៍របស់ម្ចាស់សហគ្រាស និងគំរូរបាយការណ៍ហិរញ្ញវត្ថុដូចមានក្នុងឧបសម្ព័ន្ធនៃសេចក្តីណែនាំនេះ ។

**និយ័តករគណនេយ្យនិងសវនកម្ម** សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់សហគ្រាសទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ *k*

ដើម្បីទទួលបានបច្ចុប្បន្នភាពព័ត៌មានអំពីវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម សូមចូលរួមក្នុង Telegram Channel របស់ និយ័តករគណនេយ្យនិងសវនកម្ម



**ប៊ូ ចារិន**

**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ **[ឈ្មោះក្រុមហ៊ុន]** ហៅកាត់ថា "**ក្រុមហ៊ុន**" សម្រាប់កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១។

**ក្រុមហ៊ុន**

ក្រុមហ៊ុន **[ឈ្មោះក្រុមហ៊ុន]** បានបង្កើតក្នុងប្រទេសកម្ពុជា ជាសហគ្រាស **[ឯកជនទទួលខុសត្រូវមានកម្រិត]** ដែលបានចុះបញ្ជីលេខ **[11111111]** នៅថ្ងៃទី... ខែ ..... ឆ្នាំ ..... ចេញដោយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

**សកម្មភាពអាជីវកម្មចម្បង**

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺ **[សវនកម្ម គណនេយ្យ និង ពន្ធដារ]** ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ខ្លួនក្នុងការិយបរិច្ឆេទនេះទេ។

**លទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ**

លទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបានបញ្ចប់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានបង្ហាញខាងក្រោមនេះ។

**ក្រុមប្រឹក្សាភិបាល**

សមាសភាពក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍នេះ រួមមាន៖

<b>ឈ្មោះ</b>	<b>តួនាទី</b>
<b>១. លោក.....</b>	<b>ប្រធានក្រុមប្រឹក្សាភិបាល</b>
<b>២. លោកស្រី.....</b>	<b>សមាជិកក្រុមប្រឹក្សាភិបាល</b>

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលមានភារកិច្ចបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវឱ្យ៖

ក. អនុម័តគោលនយោបាយគណនេយ្យស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសជនជាតិមធ្យម “CIFRS for SMEs” / **[ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ**

កម្ពុជា “CIFRS” ដែលគាំទ្រដោយការវិនិច្ឆ័យនិងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលការណ៍ទាំងនេះឱ្យបានជាប់ជាប្រចាំ។

ខ. អនុលោមតាមគោលការណ៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា / [ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS”] ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនោះក្នុងការបង្ហាញនូវទិដ្ឋភាពពិតនិងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និង កំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍។

គ. រក្សាកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធិភាព។

ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋានគោលការណ៍និរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណីមិនអាចសន្មតសមស្របថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង

ង. ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់ប្រតិបត្តិការនិងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការទាំងនេះត្រូវបានបង្ហាញត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់លក្ខខណ្ឌតម្រូវខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល**

ក្នុងនាមជាក្រុមប្រឹក្សាភិបាល យើងខ្ញុំសូមបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទគណនេយ្យគិតត្រឹមថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម / [ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS”] ។

**គំណាងឱ្យក្រុមប្រឹក្សាភិបាល**

[ឈ្មោះ.....]

ប្រធានក្រុមប្រឹក្សាភិបាល  
រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី..... ខែ..... ឆ្នាំ.....

**របាយការណ៍របស់ម្ចាស់សហគ្រាស**

ខ្ញុំសូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ **[ឈ្មោះក្រុមហ៊ុន]** ហៅកាត់ថា "ក្រុមហ៊ុន" សម្រាប់កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១។

**ក្រុមហ៊ុន**

ក្រុមហ៊ុន **[ឈ្មោះសហគ្រាស]** បានបង្កើតក្នុងប្រទេសកម្ពុជា ជាសហគ្រាស **[ឯកជនទទួលខុសត្រូវមានកម្រិត]** ដែលបានចុះបញ្ជីលេខ **[11111111]** នៅថ្ងៃទី... ខែ ..... ឆ្នាំ ..... ចេញដោយក្រសួងពាណិជ្ជកម្ម ឬ អគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា។

**សកម្មភាពពាណិជ្ជកម្មចម្បង**

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺ **[លក់ត្រៀមសំអាង]**។ ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវិន្តសម្រាប់សកម្មភាពចម្បងរបស់ខ្លួនក្នុងការិយបរិច្ឆេទនេះទេ។

**លទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ**

លទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបានបញ្ចប់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានបង្ហាញខាងក្រោមនេះ។

**ម្ចាស់ក្រុមហ៊ុន**

**ឈ្មោះ**  
**[លោក.....]**

**តួនាទី**  
**[ជាម្ចាស់ និងជាអ្នកគ្រប់គ្រងទូទៅ]**

**ការទទួលខុសត្រូវរបស់ម្ចាស់ក្រុមហ៊ុនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

ម្ចាស់ក្រុមហ៊ុនមានភារកិច្ចបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ម្ចាស់ក្រុមហ៊ុនត្រូវបានតម្រូវឱ្យ÷

ក. អនុម័តគោលនយោបាយបាយការណ៍នៃយុទ្ធសាស្ត្រស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម "CIFRS for SMEs" / **[ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ**

កម្ពុជា “CIFRS” ដែលគាំទ្រដោយការវិនិច្ឆ័យនិងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលការណ៍ទាំងនេះឱ្យបានជាប់ជាប្រចាំ។

ខ. អនុលោមតាមគោលការណ៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា / [ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS” ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនោះក្នុងការបង្ហាញនូវទិដ្ឋភាពពិតនិងត្រឹមត្រូវ ម្ចាស់សហគ្រាសត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាងពន្យល់ និង កំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍។

គ. រក្សាកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។

ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋានគោលការណ៍និរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណីមិនអាចសន្មតសមស្របថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង

ង. ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់ប្រតិបត្តិការនិងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការទាំងនេះត្រូវបានបង្ហាញត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ខ្ញុំអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់លក្ខខណ្ឌតម្រូវខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

**សេចក្តីថ្លែងការណ៍របស់ម្ចាស់ក្រុមហ៊ុន**

ក្នុងនាមជាម្ចាស់ក្រុមហ៊ុន យើងខ្ញុំសូមបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទគណនេយ្យគិតត្រឹមថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម / [ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS” ។

**ម្ចាស់ក្រុមហ៊ុន**

[ឈ្មោះ.....]

រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី.....ខែ.....ឆ្នាំ.....




---

# IFRS FOR SMEs

## ILLUSTRATIVE FINANCIAL STATEMENTS

គន្ថបទណ័កំរូរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការ  
ដែលសមស្របតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុ ទាក់ទង  
នឹងអង្គការធុនតូច និង មធ្យម

---



CamEd  
Business School



# ក្រុមហ៊ុន ខ្យួត ខេនជល ឯកជន ទទួលខុសត្រូវមានកម្រិត

**របាយការណ៍ហិរញ្ញវត្ថុ**

**សម្រាប់ការិយបរិច្ឆេទ**

**ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០**

រាល់ព័ត៌មានទាំងអស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះត្រូវប្រឌិត និងរៀបចំឡើងសម្រាប់តែជាគោលបំណងអប់រំប៉ុណ្ណោះ



**របាយការណ៍លទ្ធផល និងចំណេញរក្សាទុក**  
**សម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	កំណត់សម្គាល់	2020	2019	កំណត់សម្គាល់ ២.១	
		\$	\$	2020	2019
				៛'000	៛'000
ចំណូល	3	7.008.730	6.037.830	28.455.444	24.724.914
ចំណូលពីការជួល	4	88.850	25.000	360.731	102.375
ចំណេញពីកើនតម្លៃសមស្របនៃទ្រព្យវិនិយោគ	5	(10.000)	33.000	(40.600)	135.135
"បម្រែបម្រួលនៃសន្និធិ ផលិតផលសម្រេច និងផលិតផលកំពុងផលិត"		20.763	(12.920)	84.298	(52.907)
វត្ថុធាតុដើម និងទំនិញប្រើប្រាស់បានប្រើប្រាស់		(5.228.832)	(4.028.983)	(21.229.058)	(16.498.685)
ចំណាយអត្ថប្រយោជន៍វិនិយោគ		(438.000)	(402.000)	(1.778.280)	(1.646.190)
ចំណាយរំលស់ទ្រព្យសកម្មថេរនិងទ្រព្យសកម្មអរូបី		(261.519)	(235.525)	(1.061.766)	(964.475)
ចំណាយលើការជួល	6	(240.000)	(240.000)	(974.400)	(982.800)
ចំណាយអគ្គិសនី និងទឹក		(60.000)	(48.000)	(243.600)	(196.560)
ចំណាយដឹកជញ្ជូន		(55.550)	(56.800)	(225.533)	(232.596)
ចំណាយផ្សាយពាណិជ្ជកម្ម		(110.000)	(108.000)	(446.600)	(442.260)
ចំណាយផ្សេងៗ		(41.211)	(33.029)	(167.317)	(135.254)
<b>ចំណេញប្រតិបត្តិការ</b>		<b>673.231</b>	<b>930.573</b>	<b>2.733.319</b>	<b>3.810.696</b>
ចំណូលការប្រាក់គណនីធនាគារ		5.895	3.466	23.934	14.193
ចំណាយការប្រាក់លើកម្ចីធនាគារ		(32.558)	(39.483)	(132.184)	(161.685)
<b>ប្រាក់ចំណេញមុនពន្ធដារ</b>		<b>646.569</b>	<b>894.556</b>	<b>2.625.068</b>	<b>3.663.205</b>
ចំណាយពន្ធលើប្រាក់ចំណូល	7	(129.796)	(179.537)	(526.971)	(735.203)
<b>ប្រាក់ចំណេញសម្រាប់ឆ្នាំ</b>		<b>516.773</b>	<b>715.019</b>	<b>2.098.098</b>	<b>2.928.002</b>
<b>ចំណូលលម្អិតផ្សេងៗ</b>					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញ ឬខាត៖					
ភាពខុសគ្នាការប្តូរប្រាក់លើការបកប្រែ	2.1	-	-	(137.801)	243.897
<b>ចំណូលលម្អិតផ្សេងៗសម្រាប់ឆ្នាំ</b>				<b>(137.801)</b>	<b>243.897</b>
<b>ក្រោយគិតពន្ធ</b>					
<b>ចំណូលពេញលេញសម្រាប់ឆ្នាំ</b>		<b>516.773</b>	<b>715.019</b>	<b>1.960.297</b>	<b>3.171.900</b>







**របាយការណ៍បម្រែបម្រួលមូលធន**  
**សម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

កំណត់ សម្គាល់	មូលធន	បំណេញ	មូលធន
	ភាគហ៊ុន	រក្សាទុក	សរុប
	\$	\$	\$
<b>គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩</b>	<b>2.000.000</b>	<b>2.169.962</b>	<b>4.169.962</b>
<b>បំណុល / (ខាត) ពេញលេញសម្រាប់ឆ្នាំ៖</b>			
បំណេញ / (ខាត) សម្រាប់ឆ្នាំ	-	715.019	715.019
បំណុល / (ខាត) ពេញលេញសរុប	-	715.019	715.019
ប្រតិបត្តិការជាមួយនឹងម្ចាស់៖			
ភាគលាភ	-	(400.000)	(400.000)
<b>គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០</b>	<b>2.000.000</b>	<b>2.484.981</b>	<b>4.484.981</b>
<b>បំណុល / (ខាត) ពេញលេញសម្រាប់ឆ្នាំ៖</b>			
បំណេញ / (ខាត) សម្រាប់ឆ្នាំ	-	516.773	516.773
បំណុល / (ខាត) ពេញលេញសរុប	-	516.773	516.773
ប្រតិបត្តិការជាមួយនឹងម្ចាស់៖			
ភាគលាភ	-	(300.000)	(300.000)
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>2.000.000</b>	<b>2.701.754</b>	<b>4.701.754</b>



**កំណត់  
សម្គាល់**

**កំណត់សម្គាល់ ២.១**

	<b>មូលធន ភាគហ៊ុន</b>	<b>ចំណេញ កេរ្តិ៍</b>	<b>ប្រាក់ បម្រុងការ បកប្រែ</b>	<b>មូលធន សរុប</b>
	<b>វ'០០០</b>	<b>វ'០០០</b>	<b>វ'០០០</b>	<b>វ'០០០</b>
<b>គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩</b>	<b>8.030.000</b>	<b>8.712.397</b>	<b>-</b>	<b>16.742.397</b>
<b>ចំណូល / (ខាត) ពេញលេញសម្រាប់ឆ្នាំ៖</b>				
ចំណេញ / (ខាត) សម្រាប់ឆ្នាំ	-	2.928.002	-	2.928.002
ចំណូល / (ខាត) លម្អិតផ្សេងៗ៖				
ភាពខុសគ្នាការប្តូរប្រាក់លើការបកប្រែ	-	-	243.897	243.897
ចំណូល / (ខាត) ពេញលេញសរុប	-	2.928.002	243.897	3.171.900
ប្រតិបត្តិការជាមួយនឹងម្ចាស់៖				
ភាគលាភ	-	(1.638.000)	-	(1.638.000)
<b>គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០</b>	<b>8.030.000</b>	<b>10.002.400</b>	<b>243.897</b>	<b>18.276.297</b>
<b>ចំណូល / (ខាត) ពេញលេញសម្រាប់ឆ្នាំ៖</b>				
ចំណេញ / (ខាត) សម្រាប់ឆ្នាំ	-	2.098.098	-	2.098.098
ចំណូល / (ខាត) លម្អិតផ្សេងៗ៖				
ភាពខុសគ្នាការប្តូរប្រាក់លើការបកប្រែ	-	-	(137.801)	(137.801)
ចំណូល / (ខាត) ពេញលេញសរុប	-	2.098.098	(137.801)	1.960.297
ប្រតិបត្តិការជាមួយនឹងម្ចាស់៖				
ភាគលាភ	-	(1.218.000)	-	(1.218.000)
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>8.030.000</b>	<b>10.882.497</b>	<b>106.096</b>	<b>19.018.594</b>

# របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

## នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	2020	2019	កំណត់សម្គាល់ ២.១	
				2020	2019
		\$	\$	៛'000	៛'000
<b>ទ្រព្យសកម្ម</b>					
<b>ទ្រព្យសកម្មចរន្ត</b>					
សាច់ប្រាក់		881.376	773.189	3.565.165	3.150.746
គណនីត្រូវទទួល		139.508	97.515	564.311	397.375
សន្និធិ	8	118.964	90.564	481.209	369.048
<b>ទ្រព្យសកម្មចរន្តសរុប</b>		<b>1.139.848</b>	<b>961.269</b>	<b>4.610.685</b>	<b>3.917.169</b>
<b>ទ្រព្យសកម្មមិនមែនចរន្ត</b>					
ទ្រព្យសកម្មអរូបី		5.200	7.800	21.034	31.785
ទ្រព្យវិនិយោគនៅតម្លៃសមស្រប	5	273.000	283.000	1.104.285	1.153.225
ទ្រព្យនិងបរិក្ខារ	9	4.031.431	4.082.400	16.307.139	16.635.780
<b>ទ្រព្យសកម្មមិនមែនចរន្តសរុប</b>		<b>4.309.631</b>	<b>4.373.200</b>	<b>17.432.458</b>	<b>17.820.790</b>
<b>ទ្រព្យសកម្មសរុប</b>		<b>5.449.479</b>	<b>5.334.469</b>	<b>22.043.143</b>	<b>21.737.959</b>
<b>បំណុលនិងមូលធន</b>					
<b>បំណុលចរន្ត</b>					
គណនីត្រូវសងនិងត្រូវសងផ្សេងៗ	10	92.205	75.879	372.970	309.208
ថ្លៃជួលត្រូវបង់	6	20.000	20.000	80.900	81.500
ពន្ធត្រូវបង់បច្ចុប្បន្ន	7	103.390	153.904	418.214	627.157
អត្ថប្រយោជន៍និយោជិតត្រូវសង	11	54.228	34.840	219.352	141.973
ចំណែកបច្ចុប្បន្ននៃប្រាក់កម្ចីជនាគារ	12	106.073	90.320	429.065	368.055
<b>បំណុលចរន្តសរុប</b>		<b>375.896</b>	<b>374.943</b>	<b>1.520.501</b>	<b>1.527.894</b>
<b>បំណុលមិនមែនចរន្ត</b>					
អត្ថប្រយោជន៍និយោជិតត្រូវសង	11	43.286	57.449	175.092	234.105
បំណុលពន្ធពន្យារ	13	113.215	95.694	457.954	389.955
ប្រាក់កម្ចីជនាគារ	12	215.328	321.401	871.003	1.309.710
<b>បំណុលមិនមែនចរន្តសរុប</b>		<b>371.829</b>	<b>474.545</b>	<b>1.504.048</b>	<b>1.933.769</b>
<b>បំណុលសរុប</b>		<b>747.725</b>	<b>849.488</b>	<b>3.024.549</b>	<b>3.461.662</b>
<b>មូលធន</b>					
មូលធនភាគហ៊ុន	14	2.000.000	2.000.000	8.030.000	8.030.000
ចំណេញរក្សាទុក		2.701.754	2.484.981	10.882.497	10.002.400
ប្រាក់បម្រុងការបកប្រែ		-	-	106.096	243.897
<b>មូលធនសរុប</b>		<b>4.701.754</b>	<b>4.484.981</b>	<b>19.018.594</b>	<b>18.276.297</b>
<b>បំណុលនិងមូលធនសរុប</b>		<b>5.449.479</b>	<b>5.334.469</b>	<b>22.043.143</b>	<b>21.737.959</b>



**របាយការណ៍លំហូរសាច់ប្រាក់**  
**សម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	កំណត់ សម្គាល់	2020	2019	កំណត់សម្គាល់ ២.១	
				2020	2019
		\$	\$	៛'000	៛'000
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ៖</b>					
ចំណេញប្រតិបត្តិការសម្រាប់ឆ្នាំ		673.231	930.573	2.733.319	3.810.696
ការសម្របសម្រួលនានាសម្រាប់ធាតុមិនមែនប្រតិបត្តិការនិងមិនមែនសាច់ប្រាក់៖					
ផលចំណេញប្រតិបត្តិការខាតតម្លៃសម្របសម្រួលលើទ្រព្យវិនិយោគ		10.000	(33.000)	40.600	(135.135)
ការរំលស់ទ្រព្យ រោងចក្រ និងបរិក្ខារ		261.519	235.525	1.061.766	964.475
បម្រែបម្រួលក្នុងទ្រព្យសកម្មនិងបំណុលប្រតិបត្តិការ៖					
ការកើនឡើងក្នុងគណនីត្រូវទទួលនិងត្រូវទទួលផ្សេងៗ		(41.993)	(11.068)	(166.936)	(50.288)
ការកើនឡើងក្នុងសន្និធិ		(28.400)	(13.585)	(112.161)	(59.976)
ការកើនឡើងក្នុងគណនីត្រូវសងនិងភតិសន្យាត្រូវសង		16.326	11.151	63.162	50.524
ការកើនឡើងក្នុងអត្ថប្រយោជន៍និយោជិតត្រូវសង		5.225	13.051	18.366	57.937
<b>សាច់ប្រាក់ដែលបានបង្កើតចេញពីសកម្មភាពប្រតិបត្តិការ</b>		<b>895.908</b>	<b>1.132.648</b>	<b>3.638.116</b>	<b>4.638.233</b>
<b>ប្រតិបត្តិការ៖</b>					
ប្រាក់គណនីធនាគារបានទទួល		5.895	3.466	23.934	14.193
ការប្រាក់ប្រាក់កម្ចីធនាគារបានបង់		(32.558)	(39.483)	(132.184)	(161.685)
ពន្ធលើប្រាក់ចំណូលបានបង់		(162.789)	(87.500)	(660.922)	(358.313)
<b>លំហូរចូលសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ</b>		<b>706.457</b>	<b>1.009.130</b>	<b>2.868.944</b>	<b>4.132.429</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>					
ការទិញបរិក្ខារ	9	(207.950)	(242.300)	(844.277)	(992.219)
<b>សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(207.950)</b>	<b>(242.300)</b>	<b>(844.277)</b>	<b>(992.219)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
ការទូទាត់សងប្រាក់កម្ចីធនាគារ		(90.320)	(83.029)	(366.700)	(340.002)
ភាគលាភបានបង់		(300.000)	(400.000)	(1.218.000)	(1.638.000)
<b>សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន</b>		<b>(390.320)</b>	<b>(483.029)</b>	<b>(1.584.700)</b>	<b>(1.978.002)</b>
<b>កំណើន (ការថយចុះ) សុទ្ធក្នុងសាច់ប្រាក់សាច់ប្រាក់</b>					
ភាពខុសគ្នានៃការបកប្រែរូបិយប័ណ្ណ	2.1	-	-	(3.579.115)	(15.505)
<b>សាច់ប្រាក់នៅចុងឆ្នាំ</b>		<b>881.376</b>	<b>773.189</b>	<b>0</b>	<b>3.150.746</b>





# កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

## ១. ព័ត៌មានទូទៅ

Cute Candle Company Limited ("ក្រុមហ៊ុន") មានការិយាល័យចុះបញ្ជី និងទីកន្លែងប្រកបអាជីវកម្មគោលស្ថិតនៅ ផ្ទះលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺ ផលិត និងលក់ទៀន។

## ២. មូលដ្ឋានក្នុងការរៀបចំ និងគោលនយោបាយគណនេយ្យសំខាន់ៗ

របាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យមនៃកម្ពុជា ("CIFRS for SMEs") ដែលចេញផ្សាយដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យម ("IFRS for SMEs") ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ។ គោលនយោបាយគណនេយ្យគោរពតាមការតម្រូវនានារបស់ CIFRS for SMEs និង IFRS for SMEs។ គោលនយោបាយគណនេយ្យ និងជម្រើសនៃគោលនយោបាយសំខាន់ៗរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ដូចខាងក្រោម។

កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅជា CIFRS for SMEs និង IFRS for SMEs គឺនៅថ្ងៃទី១ ខែមករាឆ្នាំ២០១៩។ ទាំងនេះគឺជារបាយការណ៍ហិរញ្ញវត្ថុ សម្រាប់គោលបំណងទូទៅដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុននេះ ដូច្នេះគ្មានការកែប្រែគោលនយោបាយឬការវាស់វែង ពីរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់គោលបំណងទូទៅពីមុនណាមួយឡើយ។

### ២.១ រូបិយប័ណ្ណ

របាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានបង្ហាញជាដុល្លារអាមេរិក និង ប្រាក់រៀល។ រូបិយប័ណ្ណដុល្លារអាមេរិក គឺជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន និងប្រាក់រៀលជារូបិយប័ណ្ណសម្រាប់ការបង្ហាញបន្ថែម។ ចំណូលពីការលក់ និងចំណាយរបស់ក្រុមហ៊ុនត្រូវបានកំណត់ និងទូទាត់ជាដុល្លារអាមេរិកជាចម្បង។ ការបកប្រែចំនួនទឹកប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ទ្រព្យសកម្មនិងបំណុលត្រូវបានបកប្រែដោយប្រើអត្រាចុងគ្រាសម្រាប់ឆ្នាំនីមួយៗ ចំណាយ ប្រាក់ទទួលនិងប្រាក់ទូទាត់ត្រូវបានបកប្រែដោយប្រើអត្រាមធ្យមសម្រាប់ឆ្នាំនីមួយៗ មូលធនភាគហ៊ុនត្រូវបានបកប្រែដោយប្រើអត្រាប្រវត្តិសាស្ត្រ។

ភាពខុសគ្នាដែលកើតឡើងលើការបកប្រែរបាយការណ៍ចំណូលពេញលេញ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងចំណូលលម្អិតផ្សេងៗ ហើយត្រូវបានកត់ត្រាក្នុងមូលធននៅក្នុងប្រាក់បម្រុងនៃការបកប្រែមួយ។ ភាពខុសគ្នាដែលកើតចេញពីការបកប្រែរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានបង្ហាញជាធាតុសម្របសម្រួលមួយនៅផ្នែកខាងក្រោមនៃរបាយការណ៍លំហូរសាច់ប្រាក់មុននឹងគណនាសមតុល្យសាច់ប្រាក់ចុងគ្រា។ ដោយហេតុថាទាំងនេះជារបាយការណ៍ហិរញ្ញវត្ថុទីមួយដែលអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូចនិងមធ្យម យើងខ្ញុំបានជ្រើសរើសចាប់ផ្តើមជាមួយនឹងសមតុល្យសុទ្ធនៅលើប្រាក់បម្រុងការបកប្រែគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ យើងខ្ញុំបានជ្រើសរើសបកប្រែមូលធនភាគហ៊ុនដោយប្រើប្រាស់អត្រាប្តូរប្រាក់ដើមគ្រានៃគ្រាដំបូង។

អត្រាប្តូរប្រាក់ផ្នែកលើការប្រកាសដោយធនាគារជាតិនៃកម្ពុជាដូចខាងក្រោម៖

កាលបរិច្ឆេទ	៛/\$
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	4015
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	4075
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	4045
អត្រាមធ្យម សម្រាប់ឆ្នាំ ២០១៩	4095
អត្រាមធ្យម សម្រាប់ឆ្នាំ ២០២០	4060





**៣. ចំណូលពីការលក់**

ចំណូលពីការលក់ទំនិញ ត្រូវបានទទួលស្គាល់នៅពេលដែលទំនិញត្រូវបានប្រគល់ដោយក្រុមហ៊ុន ហើយភាពជាម្ចាស់កម្មសិទ្ធិនៃទំនិញត្រូវបាន ផ្ទេរនៅពេលដែលអតិថិជនចុះហត្ថលេខាទទួលបានលើលិខិតប្រគល់ទំនិញ។ ចំណូលពីការលក់ត្រូវបានវាស់វែងតាមតម្លៃសមស្របនៃតម្លៃតបស្នងដែលបានទទួល ឬនឹងត្រូវទទួល ជាតួលេខសុទ្ធក្រោយគិតការបញ្ចុះតម្លៃ និងអាករលើតម្លៃបន្ថែមដែលប្រមូលជំនួសឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

	2020	2019	<b>កំណត់សម្គាល់ ២.១</b>	
	\$	\$	2020 \$'000	2019 \$'000
ការលក់ទំនិញ	7.008.730	6.037.830	28.350.313	24.604.157

**៤. ចំណូលថ្លៃជួល**

ចំណូលថ្លៃជួលក្នុងឆ្នាំ២០២០ ចំនួន \$៨៨.៨៥០ (៣៥៩.៣៩៨.២៥០) និងឆ្នាំ២០១៩ ចំនួន \$២៥.០០០ (១០១.៨៧៥.០០០) គឺរកបានពីភតិសន្យាប្រតិបត្តិការនៃឃ្នាំងមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុននិងត្រូវបានទទួលស្គាល់ជាទ្រព្យវិនិយោគ។ ក្នុងឆ្នាំ២០២០ ទ្រព្យនេះត្រូវបានជួលទៅឱ្យអ្នកជួលថ្មីសម្រាប់រយៈពេលដែលបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២២ ដោយពុំមានប្រាក់កក់ធានាឡើយ។ ការទូទាត់ភតិសន្យាមិនអាចលុបចោលបានដល់កាលដូចខាងក្រោម៖

<b>ការទូទាត់ថ្លៃជួល ដែលនឹងត្រូវបានបានទទួល</b>	2020	2019	<b>កំណត់សម្គាល់ ២.១</b>	
	\$	\$	2020 \$'000	2019 \$'000
ក្នុងរយៈពេលមួយឆ្នាំ	88.850	25.000	359.398	101.875
យូរជាងមួយឆ្នាំ ប៉ុន្តែក្នុងរយៈពេលប្រាំឆ្នាំ	44.400	-	179.598	-
យូរជាងប្រាំឆ្នាំ	-	-	-	-
<b>ថ្លៃជួលត្រូវបានទទួលនាពេលអនាគតសរុប</b>	<b>133.250</b>	<b>25.000</b>	<b>538.996</b>	<b>101.875</b>

**៥. ទ្រព្យវិនិយោគ**

ទ្រព្យវិនិយោគត្រូវបានទទួលស្គាល់ដំបូងបង្អស់តាមថ្លៃដើម ហើយត្រូវបានវាស់វែងឡើងវិញជាតម្លៃសមស្របនៅចុងឆ្នាំនីមួយៗ។ ទ្រព្យវិនិយោគមិនត្រូវបានរំលស់ឡើយ។ ទ្រព្យវិនិយោគរបស់ក្រុមហ៊ុនរួមមាន ឃ្នាំងមួយ និងដីដែលឃ្នាំងនេះស្ថិតនៅលើ។ ទ្រព្យវិនិយោគត្រូវបានប្រើប្រាស់ដើម្បីបង្កើតចំណូលថ្លៃជួលដូចបានរៀបរាប់នៅក្នុងកំណត់សម្គាល់ទី ៤ ខាងលើ។

ទ្រព្យនេះត្រូវបានវាយតម្លៃដោយអ្នកវាយតម្លៃឯករាជ្យមួយរូប ដែលមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វិធីសាស្ត្រការវាយតម្លៃ គឺជាវិធីសាស្ត្រប្រៀបធៀប ដោយប្រើប្រាស់តម្លៃលក់ថ្មីនៃទ្រព្យអាចប្រៀបធៀបបាន។ ភាពត្រឹមត្រូវនៃវិធីសាស្ត្រការវាយតម្លៃនេះ ត្រូវបានកម្រិតដោយការលក់មិនញឹកញយនៃទ្រព្យប្រហាក់ប្រហែលក្នុងតំបន់។





	ដី និង អគារ		កំណត់សម្គាល់ ២.១	
	ដី និង អគារ	\$	ដី និង អគារ	\$'000
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០		283.000		1.144.735
បន្ថែម		-		-
ចំណេញ / (ខាត) តម្លៃសមស្រប		(10.000)		(40.600)
ចំណេញ / (ខាត) ការបកប្រែរូបិយប័ណ្ណ		-		150
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>		<b>273.000</b>		<b>1.104.285</b>

**៦. ចំណាយថ្លៃជួល ថ្លៃជួលគ្រួសារ**

ចំណាយថ្លៃជួលគឺជាថ្លៃដើមនៃការជួលដែលបូករួមលំហលក់រាយនិងការិយាល័យលក់។ កិច្ចព្រមព្រៀងភតិសន្យានេះមានរយៈពេលបួនឆ្នាំ ដោយនៅសល់ ១៨ ខែទៀត។ ការទូទាត់ថ្លៃជួលថេរត្រូវបានធ្វើឡើងជារៀងរាល់ខែ។ កិច្ចព្រមព្រៀងជួលនេះត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ ព្រោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជួល មិនបានផ្ទេរហានិភ័យ និងតម្លៃសង្គតនៃភាពជាម្ចាស់កម្មសិទ្ធិសឹងតែទាំងអស់នៃទ្រព្យសកម្មភតិសន្យានេះទៅឱ្យ។ នៅចុងឆ្នាំក្រុមហ៊ុនមានការទូទាត់មិនអាចលុបចោលបានមិនទាន់សង ដែលបានសន្យាក្រោមកិច្ចព្រមព្រៀងជួលដូចខាងក្រោម៖

ការទូទាត់ថ្លៃជួល	កំណត់សម្គាល់ ២.១			
	2020	2019	2020	2019
	\$	\$	\$'000	\$'000
ការទូទាត់ភតិសន្យាអប្បបរមាក្រោមភតិសន្យាប្រតិបត្តិការ ដែលត្រូវបានទទួលស្គាល់				
<b>ជាចំណាយមួយក្នុងឆ្នាំ</b>	<b>240.000</b>	<b>240.000</b>	<b>974.400</b>	<b>982.800</b>
ក្នុងរយៈពេលមួយឆ្នាំ	240.000	240.000	970.800	978.000
យូរជាងមួយឆ្នាំ ប៉ុន្តែក្នុងរយៈពេលប្រាំឆ្នាំ	120.000	360.000	485.400	1.467.000
យូរជាងប្រាំឆ្នាំ	-	-	-	-
<b>ថ្លៃជួលគ្រួសារសរុប</b>	<b>360.000</b>	<b>600.000</b>	<b>1.456.200</b>	<b>2.445.000</b>

**៧. ចំណាយពន្ធលើប្រាក់ចំណូល និងពន្ធបច្ចុប្បន្ន**

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធបច្ចុប្បន្ន និងពន្ធពន្យារ (សូមមើលកំណត់សម្គាល់ទី ១៣ អំពីពន្ធពន្យារ)។ ចំណាយពន្ធលើប្រាក់ចំណូល ត្រូវបានទទួលស្គាល់នៅក្នុងចំណេញឬខាត។ ពន្ធបច្ចុប្បន្ន គឺជាពន្ធបានបង់និងត្រូវបង់ទៅតាមចំណូលជាប់ពន្ធសម្រាប់ឆ្នាំ ដោយប្រើប្រាស់អត្រាពន្ធបានអនុម័ត ឬបានអនុម័តជាក់ស្តែងនៅចុងឆ្នាំ និងការសម្របសម្រួលណាក៏ដោយទៅលើពន្ធបច្ចុប្បន្ននៃឆ្នាំមុន។ ពន្ធគឺត្រូវបង់ជាប្រាក់រៀល ផលចំណេញនិងខាតការប្តូររូបិយប័ណ្ណបរទេសត្រូវបានរួមបញ្ចូលក្នុងចំណូលហិរញ្ញវត្ថុនិងថ្លៃដើមហិរញ្ញវត្ថុ។

	2020		2019	
	\$	\$	\$'000	\$'000
ពន្ធបច្ចុប្បន្នត្រូវបង់	103.390	153.904	418.214	627.157
ឥណទានពន្ធកាត់ទុកលើចំណូលថ្លៃជួល និងការប្រាក់	8.885	2.500	35.940	10.188





<b>ពន្ធបច្ចុប្បន្ន</b>	<b>112.275</b>	<b>156.404</b>	<b>454.154</b>	<b>637.345</b>
បម្រែបម្រួលបំណុលពន្ធពន្យាទ្រព្យសកម្ម (កំណត់សម្គាល់ ១៣)	17.520	23.133	70.870	94.268
(ចំណេញ) / ខាត ការបកប្រែរូបិយប័ណ្ណ	-	-	1.684	3.128
<b>ចំណាយពន្ធលើប្រាក់ចំណូល</b>	<b>129.796</b>	<b>179.537</b>	<b>525.024</b>	<b>731.612</b>

ពន្ធលើប្រាក់ចំណូលត្រូវបានគណនាដោយប្រើអត្រា ២០% នៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ។ ចំណាយពន្ធខុសពីប្រាក់ចំណេញមុនគិតពន្ធ គុណនឹងអត្រាពន្ធ ដោយសារតែចំណាយមិនអនុញ្ញាតបានដោយរួមទាំងចំណាយបំណុលអាក្រក់ និងការកម្សាន្ត។

**៨. សន្និធិ**

សន្និធិ ត្រូវបានថ្លែងតាមតម្លៃទាបជាង រវាងថ្លៃដើម និងថ្លៃលក់ដកនឹងថ្លៃដើមដើម្បីបញ្ចប់ និងលក់។ ថ្លៃដើមត្រូវបានគណនាដោយប្រើប្រាស់ វិធីសាស្ត្រ ចូលមុន-ចេញមុន (FIFO)។

នៅចុងឆ្នាំនីមួយៗ សន្និធិត្រូវបានវាយតម្លៃការថយចុះតម្លៃដោយការប្រៀបធៀបតម្លៃយោងនៃធាតុនីមួយៗនៃសន្និធិ (ឬក្រុមនៃធាតុប្រហាក់ប្រហែល) ជាមួយនឹងតម្លៃលក់របស់វា ដកនឹងថ្លៃដើមដើម្បីបញ្ចប់និងលក់។ ប្រសិនបើធាតុមួយនៃសន្និធិ (ឬក្រុមនៃធាតុប្រហាក់ប្រហែល) មានការថយចុះតម្លៃ តម្លៃយោងរបស់វាត្រូវបានបន្ថយទៅជាតម្លៃលក់ដកថ្លៃដើមដើម្បីបញ្ចប់និងលក់ និងការខាតពីការថយចុះតម្លៃត្រូវបានទទួលស្គាល់ក្នុងចំណេញឬខាត។ ក្នុងឆ្នាំ២០២០មានការថយចុះតម្លៃសន្និធិចំនួន \$១១.០០០ (៩៤.៤៩៥.០០០) និងក្នុងឆ្នាំ២០១៩ចំនួន \$៨.៣០៦ (៩៣៣.៨៤៦.៩៥០) ការថយចុះតម្លៃសន្និធិត្រូវបានកត់ចូលចំណាយផ្សេងៗ។

			<b>កំណត់សម្គាល់ ២.១</b>	
	<b>2020</b>	<b>2019</b>	<b>2020</b>	<b>2019</b>
	<b>\$</b>	<b>\$</b>	<b>៛'000</b>	<b>៛'000</b>
វត្ថុធាតុដើម	38.300	31.900	154.924	129.993
ផលិតផលកំពុងផលិត	28.223	22.000	114.162	89.650
ផលិតផលសម្រេច	45.540	31.000	184.209	126.325
<b>សន្និធិទំនិញប្រើប្រាស់</b>	<b>6.901</b>	<b>5.664</b>	<b>27.915</b>	<b>23.081</b>
	<b>118.964</b>	<b>90.564</b>	<b>481.209</b>	<b>369.048</b>

**៩. ទ្រព្យ និងបរិក្ខារ**

ទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់បង្ក និងការខាតពីការថយចុះតម្លៃបង្ក។ ចំណាយរំលស់ចាត់ចែងថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃកាកសំណល់របស់ពួកវាទៅតាមអាយុកាលអាចប្រើប្រាស់ប៉ាន់ស្មានរបស់ពួកវាដោយប្រើប្រាស់វិធីសាស្ត្របន្ទាត់ត្រង់។ ប្រសិនបើមានការកែប្រែក្នុងអាយុកាលអាចប្រើប្រាស់ឬតម្លៃកាកសំណល់ ការរំលស់ត្រូវបានកែតម្រូវដោយអនុវត្តទៅមុខ។

ដី និងអគាររួមមាន អគាររោងចក្រមួយ និងដីដែលអគាររោងចក្រនោះស្ថិតនៅលើ។ បរិក្ខាររួមមាន បរិក្ខារផលិតទៀន និងគ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ។ អាយុកាលអាចប្រើប្រាស់ប៉ាន់ស្មានដូចខាងក្រោម៖

- អគារ ៥០ ឆ្នាំ
- បរិក្ខារ ៥ - ៨ ឆ្នាំ

ដីមិនត្រូវបានរំលស់ឡើយ។ ធាតុដី នៃដីនិងអគារត្រូវបានបង្ហាញដោយប្រើប្រាស់ថ្លៃដើមប្រវត្តិសាស្ត្ររបស់វាចំនួន \$១.២៥០.០០០។ ដីនិងអគារដែលមានតម្លៃយោងចំនួន \$៣.០១៤.០០០ (៩២.១៩១.៦៣០.០០០) ត្រូវបាន





ដាក់ជាការធានាសម្រាប់ប្រាក់កម្ចីមួយ ដែលមានកាលកំណត់នៅសល់បីឆ្នាំ (សូមមើលកំណត់សម្គាល់ទី១២)។  
ក្នុងអំឡុងពេលប្រាក់កម្ចីនេះ ដីនិងអគារមិនអាចត្រូវបាន លក់ឬផ្ទេរកម្មសិទ្ធិឡើយ។

	ដី និង អគារ \$	បរិក្ខារ \$	សរុប \$
<b>ថ្លៃដើម</b>			
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០	3.210.000	1.549.800	4.759.800
ទិញបន្ថែម	-	207.950	207.950
ការបញ្ចេញចោល	-	-	-
<b>ថ្លៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>3.210.000</b>	<b>1.757.750</b>	<b>4.967.750</b>
<b>រំលស់និងការថយចុះតម្លៃបន្ត</b>			
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	156.800	520.600	677.400
ចំណាយរំលស់	39.200	219.719	258.919
ការបញ្ចេញចោល	-	-	-
<b>ថ្លៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>196.000</b>	<b>740.319</b>	<b>936.319</b>
<b>តម្លៃយោង</b>			
<b>ថ្លៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>3.014.000</b>	<b>1.017.431</b>	<b>4.031.431</b>

<b>កំណត់សម្គាល់ ២.១</b>			
ដី និង អគារ \$'000	បរិក្ខារ \$'000	សរុប \$'000	
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	13.080.750	6.315.435	19.396.185
ការបន្ថែម	-	851.555	851.555
ការបញ្ចេញចោល	-	-	-
ចំណេញ/(ខាត) ការបកប្រែរូបិយប័ណ្ណ	(96.300)	(56.892)	(153.192)
<b>ថ្លៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>12.984.450</b>	<b>7.110.099</b>	<b>20.094.549</b>
<b>រំលស់និងការថយចុះតម្លៃបន្ត</b>			
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	638.960	2.121.445	2.760.405
ចំណាយរំលស់	160.524	899.748	1.060.272
ការបញ្ចេញចោល	-	-	-
ចំណេញ/(ខាត) ការបកប្រែរូបិយប័ណ្ណ	(6.664)	(26.604)	(33.268)
<b>ថ្លៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>792.820</b>	<b>2.994.589</b>	<b>3.787.409</b>
<b>តម្លៃយោង</b>			
<b>ថ្លៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>12.191.630</b>	<b>4.115.509</b>	<b>16.307.139</b>



## ១០. គណនីត្រូវសង

គណនីត្រូវសង ជាកាតព្វកិច្ចដែលផ្អែកលើលក្ខខណ្ឌឥណទានធម្មតា ហើយមិនគិតការប្រាក់ឡើយ។ គណនីត្រូវសងផ្សេងៗរួមមាន អាករលើតម្លៃបន្ថែមត្រូវបង់ (អតប) និងចំណាយបង្ក។ គណនីត្រូវសង និងត្រូវសងផ្សេងៗដែលគណនាតម្លៃជាប្រាក់រៀលប្តូររូបិយប័ណ្ណណាក៏ដោយក្រៅពីដុល្លារអាមេរិកត្រូវបានបកប្រែ ទៅជាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅចុងឆ្នាំ។ ចំណេញឬខាតការប្តូររូបិយប័ណ្ណបទេសត្រូវបានរួមបញ្ចូលក្នុងចំណូលហិរញ្ញវត្ថុនិងថ្លៃដើមហិរញ្ញវត្ថុ ដោយឡែកៗ។ គណនីត្រូវសងនិងត្រូវសងផ្សេងៗនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រួមមាន \$៥០.០៥០ (២០២.៤៥២.២៥០) ដែលត្រូវបានគណនាតម្លៃ ជាប្រាក់រៀល; \$៤៣.១៩២ (១៧៦.០០៧.៤០០) នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩។

			<b>កំណត់សម្គាល់ ២.១</b>	
	<b>2020</b>	<b>2019</b>	<b>2020</b>	<b>2019</b>
	<b>\$</b>	<b>\$</b>	<b>៛'000</b>	<b>៛'000</b>
គណនីត្រូវសង	39.655	30.188	160.403	123.016
អាករលើតម្លៃបន្ថែមត្រូវបង់	40.884	35.221	165.377	143.524
ចំណាយបង្ក	11.666	10.471	47.190	42.668
	<b>92.205</b>	<b>75.879</b>	<b>372.970</b>	<b>309.208</b>

## ១១. ភាគព្រឹត្តិអត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីរួមមាន ប្រាក់បៀវត្ស ប្រាក់ឈ្នួល និងលាភការដទៃទៀតដែលត្រូវសងក្នុងរយៈពេល ១២ ខែនៃចុងឆ្នាំ ទៅតាមសេវាកម្ម ដែលបានផ្តល់សម្រាប់ឆ្នាំ។ អត្ថប្រយោជន៍អតីតភាពការងារគឺត្រូវបង់ក្រោមផែនការកំណត់របស់រដ្ឋាភិបាល ហើយរួមមានអត្ថប្រយោជន៍រយៈពេលវែង ដែលត្រូវបានផ្តល់ជូនសម្រាប់សេវាកម្មក្នុងរយៈពេលមុនៗ។ អត្ថប្រយោជន៍អតីតភាពការងាររយៈពេលវែង ត្រូវបានបង្ហាញនៅតម្លៃបច្ចុប្បន្ននៃឆ្នាំនៃការទូទាត់អនាគត ដោយប្រើប្រាស់អត្រាអប្បបរមា ៨.៥% (២០១៩: ៨.៥%) ដែលថ្នាក់គ្រប់គ្រងបានស្មានជាអត្រាខ្ចីប្រាក់បច្ចុប្បន្នរបស់ក្រុមហ៊ុន។ ឥទ្ធិពលសុទ្ធនៃការលាតអប្បបរមា ក្នុងអំឡុងរយៈពេលត្រូវបានរួមបញ្ចូលក្នុងចំណាយអត្ថប្រយោជន៍និយោជិតសម្រាប់រយៈពេលនោះ។ បំណុលអត្ថប្រយោជន៍ អតីតភាពការងារមិនត្រូវបានផ្តល់ថវិកា។

			<b>កំណត់សម្គាល់ ២.១</b>	
	<b>2020</b>	<b>2019</b>	<b>2020</b>	<b>2019</b>
	<b>\$</b>	<b>\$</b>	<b>៛'000</b>	<b>៛'000</b>
<b>អត្ថប្រយោជន៍និយោជិតបច្ចុប្បន្នត្រូវបង់</b>				
អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី	37.786	16.750	152.844	68.256
ចំណែកបច្ចុប្បន្ននៃអត្ថប្រយោជន៍អតីតភាពការងាររយៈពេលវែង	16.442	18.090	66.508	73.717
	<b>54.228</b>	<b>34.840</b>	<b>219.352</b>	<b>141.973</b>
<b>អត្ថប្រយោជន៍និយោជិតមិនមែនបច្ចុប្បន្នត្រូវបង់</b>				
អត្ថប្រយោជន៍អតីតភាពការងាររយៈពេលវែងត្រូវបង់	43.286	57.449	175.092	234.105
<b>អត្ថប្រយោជន៍និយោជិតសរុបត្រូវបង់</b>	<b>97.514</b>	<b>92.289</b>	<b>394.444</b>	<b>376.078</b>



**១២. ប្រាក់កម្ចីពីធនាគារ**

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ហើយត្រូវបានបញ្ចូលទៅក្នុង ថ្លៃដើមហិរញ្ញវត្ថុ។ ប្រាក់កម្ចីនេះត្រូវបានធានាដោយសិទ្ធិឃាត់ទុកអវល្លាតមួយទៅលើ អគាររោងចក្រមួយនិងដី កាន់កាប់ដោយក្រុមហ៊ុននេះ (សូមមើលកំណត់សម្គាល់ទី៩)។

ការប្រាក់គឺត្រូវបង់ទៅលើសមតុល្យមិនទាន់សងនៃប្រាក់កម្ចីធនាគាររយៈពេលប្រាំឆ្នាំ ដោយប្រើប្រាស់អត្រាការប្រាក់ ប្រសិទ្ធភាពប្រចាំឆ្នាំ៨.៤៥%។

			<b>កំណត់សម្គាល់ ២.១</b>	
	2020	2019	2020	2019
	\$	\$	f'000	f'000
<b>ប្រាក់កម្ចីធនាគារត្រូវសងវិញរួម</b>				
<b>ចំនួនក្នុងឆ្នាំ២០២២ ដែលអាចបង់មុន</b>				
<b>ដោយគ្មានការពិន័យ</b>				
ចំណែកបច្ចុប្បន្ននៃប្រាក់កម្ចីធនាគារ	106.073	90.320	429.065	368.055
ចំណែកមិនមែនបច្ចុប្បន្ននៃប្រាក់កម្ចីធនាគារ	215.328	321.401	871.003	1.309.710
	<b>321.401</b>	<b>411.721</b>	<b>1.300.068</b>	<b>1.677.765</b>

**១៣. បំណុលពន្ធពន្យា**

ពន្ធពន្យាត្រូវបានទទួលស្គាល់លើភាពខុសគ្នារវាងអត្រាសន្យាអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធរបស់ពួកគេ។ ពន្ធពន្យាត្រូវបានគណនាដោយប្រើប្រាស់អត្រាពន្ធលើ ប្រាក់ចំណេញ ២០% ដែលត្រូវបានរំពឹងទុកថាត្រូវអនុវត្តទៅលើប្រាក់ចំណេញជាប់ពន្ធ (ខាតប្រាក់ពន្ធ) នៃការិយ បរិច្ឆេទដែលក្នុងការិយបរិច្ឆេទនោះ ទ្រព្យសកម្មពន្ធពន្យានោះនឹងត្រូវបានក្លាយជាការពិត ឬបំណុលពន្ធពន្យានោះនឹង ត្រូវបានទូទាត់។ ក្រុមហ៊ុនមានសិទ្ធិនិងសមត្ថភាព ក្នុងការទូទាត់ទ្រព្យសកម្មនិងបំណុលពន្ធពន្យាតាមមូលដ្ឋានសុទ្ធ។ ភាពខុសគ្នារវាងអត្រាសន្យាអាសន្នកើតឡើងជាចម្បងដោយសារភាពខុសគ្នា រវាងរំលស់គណនេយ្យនិងរំលស់សម្រាប់ គោលបំណងពន្ធ ក៏ដូចជាអត្ថប្រយោជន៍អតីតភាពការងារអនុវត្តត្រឡប់ក្រោយដែលត្រូវបានអនុញ្ញាត សម្រាប់ គោលបំណងពន្ធប៉ុណ្ណោះនៅពេលបានទូទាត់។

ក្រុមហ៊ុនមាន បំណុល (ទ្រព្យសកម្ម) ពន្ធពន្យាសុទ្ធមួយ ដែលកើតឡើងពីការរំលស់ភាពខុសគ្នារវាងអត្រាសន្យាសម្រាប់ ប្រាក់នៃទ្រព្យសកម្ម និងបំណុលដូចខាងក្រោម ៖

	<b>អត្ថប្រយោជន៍</b>	<b>ដី និង</b>	<b>កុំព្យូទ័រ និង</b>	<b>បំណុលពន្ធ</b>
	<b>អតីតភាពការងារ</b>	<b>អគារ</b>	<b>បរិក្ខារ</b>	<b>ពន្យាសុទ្ធ</b>
	\$	\$	\$	\$
<b>ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩</b>	<b>(13.000)</b>	<b>35.280</b>	<b>50.281</b>	<b>72.561</b>
ចំណាយ (ឥណទាន) ពន្ធ	(2.108)	13.760	11.481	23.133
<b>ថ្ងៃទី១ ខែមករា ឆ្នាំ២០២០</b>	<b>(15.108)</b>	<b>49.040</b>	<b>61.762</b>	<b>95.694</b>
ចំណាយ (ឥណទាន) ពន្ធ	3.162	10.760	3.598	14.358
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>(11.946)</b>	<b>59.800</b>	<b>65.360</b>	<b>113.215</b>



អត្ថប្រយោជន៍ អតិថិភាពការងារ	កំណត់សម្គាល់ ២.១			សរុប
	ដី និង រោង	កុំព្យូទ័រ និង បរិក្ខារ		
	រៀបចំ	រៀបចំ	រៀបចំ	
	រៀបចំ	រៀបចំ	រៀបចំ	រៀបចំ
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	(52.195)	141.649	201.879	291.333
ចំណាយ (ឥណទាន) ពន្ធ	(8.631)	56.347	47.014	94.730
(ផលចំណេញ)/ខាតការបកប្រែរូបិយប័ណ្ណ	(738)	1.842	2.787	3.891
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	(61.564)	199.838	251.681	389.955
ចំណាយ (ឥណទាន) ពន្ធ	12.839	43.686	14.609	71.133
(ផលចំណេញ)/ខាតការបកប្រែរូបិយប័ណ្ណ	406	(1.633)	(1.907)	(3.134)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	(48.320)	241.891	264.383	457.954

**១៤. មូលធនភាគហ៊ុន**

សមតុល្យនៃមូលធនភាគហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង២០១៩ មានចំនួន \$២.០០០.០០០ (៨.០៣០.០០០.០០០) រួមមានភាគហ៊ុនធម្មតា ២.០០០.០០០ ជាមួយនឹងតម្លៃលើសនៃភាគហ៊ុន\$១ក្នុងភាគហ៊ុននីមួយៗ បានបង់គ្រប់ បានបោះផ្សាយនិងចរាចរណ៍។ ៥០០.០០០ភាគហ៊ុនក្រៅពីនេះត្រូវបានអនុម័តប៉ុន្តែមិនទាន់បានបោះផ្សាយ។

**១៥. ប្រតិបត្តិការភាគីពាក់ព័ន្ធ**

ក្រុមហ៊ុនបានលក់ទំនិញទៅឱ្យ Happy Cake Co. Ltd. ដែលជាក្រុមហ៊ុនមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃ ម្ចាស់ភាគហ៊ុនភាគច្រើននៃ Cute Candle Co. Ltd.។ គណនីត្រូវទទួលបានគឺមិនមានការធានា ហើយពុំមានកាលបរិច្ឆេទ កំណត់ឱ្យបង់ជាក់លាក់ឡើយ។ ការលក់ និងគណនីត្រូវទទួលទាំងនេះ មានដូចខាងក្រោម ៖

	2020		2019	
	\$	\$	រៀបចំ	រៀបចំ
ការលក់ទំនិញ	10.000	8.000	40.450	32.600
គណនីត្រូវទទួល	3.500	2.500	14.158	10.188

លាភការសរុបរបស់អភិបាល និងសមាជិកផ្សេងទៀតនៃបុគ្គលិកគ្រប់គ្រងសំខាន់ៗក្នុងឆ្នាំ២០២០ (រួមមាន ប្រាក់បៀវត្ស និងអត្ថប្រយោជន៍នានា) មានចំនួន \$១៧៩.៩៤២ (៧៣០.៥៦៤.៥២០) ហើយក្នុងឆ្នាំ២០១៩ មានចំនួន \$១៤៥.៧៨២ (៥៩៦.៩៧៧.២៩០)។

**១៦. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងត្រូវបានអនុម័តឱ្យចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។



